



GC ជីវិតប្រសើរ



តើអ្វីទៅជា GC ជីវិតប្រសើរ?

GC ជីវិតប្រសើរ គឺជាគម្រោងធានារ៉ាប់រងមានកាលកំណត់រយៈពេល 5 ទៅ 30ឆ្នាំ ដែលផ្តល់នូវការការពារខ្ពស់ជាមួយនឹងទឹកប្រាក់ផ្តល់ត្រឡប់វិញដែលស្មើនឹងបុព្វលាភប្រចាំឆ្នាំដែលលោកអ្នកបានបង់ទាំងអស់។

តើអ្នកណាអាចទទួលបានការធានាពីគម្រោងមួយនេះ?

បុគ្គលដែលមានអាយុចន្លោះពី 1 - 60ឆ្នាំ។

ហេតុអ្វីបានជាចាំបាច់ជ្រើសរើស GC ជីវិតប្រសើរ?


GC ជីវិតប្រសើរ គឺជាគម្រោងធានារ៉ាប់រងដែលមានភាពបត់បែនច្រើន។ គម្រោងធានារ៉ាប់រងនេះមានជម្រើស និងរយៈពេលធានារ៉ាប់រងជាច្រើនសម្រាប់លោកអ្នកជ្រើសរើស។ ក្រៅពីការការពារលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ លោកអ្នកអាចបន្ថែមនូវ **អត្ថប្រយោជន៍ការពារបន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ** រហូតដល់ **5ដង** នៃទឹកប្រាក់ត្រូវបានធានារបស់ផលិតផល **GC ជីវិតប្រសើរ**។ លើសពីនេះទៅទៀត លោកអ្នកក៏អាចបន្ថែមនូវ **អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ** ដើម្បីការពារលើការចំណាយក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញជំងឺធ្ងន់ធ្ងរកម្រិតដំបូង និងកម្រិតធ្ងន់។ អ្វីដែលពិសេសនោះប្រសិនបើលោកអ្នកមានសុខភាពល្អ រហូតដល់ពេលដែលកិច្ចសន្យាដល់កាលកំណត់ លោកអ្នកនឹងអាចទទួលបានបុព្វលាភប្រចាំឆ្នាំនៃផលិតផល **GC ជីវិតប្រសើរ** ដែលលោកអ្នកបានបង់ទាំងអស់ត្រឡប់ទៅវិញផងដែរ។

កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង។



ការផ្តល់ត្រឡប់
នូវបុព្វលាភ



សំណងខ្ពស់



ជម្រើសច្រើន

លក្ខណៈនៃផលិតផល	
អាយុអ្នកត្រូវបានធានារ៉ាប់រង	1 - 60ឆ្នាំ
រយៈពេលធានារ៉ាប់រង/ រយៈពេលបង់បុព្វលាភ	5 - 30ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង (សម្រាប់រយៈពេលធានារ៉ាប់រង 5 - 9ឆ្នាំ ចាប់ពី \$20,000ឡើង)

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬកាណេឌីធនាគារសាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30 ថ្ងៃ) ដល់កាលកំណត់ បណ្តុំសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្តុំសន្យារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើការទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលដែលបណ្តុំសន្យារ៉ាប់រងនេះកំពុងមានសុពលភាព។ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត ដល់កាលបរិច្ឆេទផុតកំណត់នៃបណ្តុំសន្យារ៉ាប់រង ហើយបានបង់បុព្វលាភគ្រប់ចំនួន និងមិនបានស្នើសុំបោះបង់បណ្តុំសន្យារ៉ាប់រងមុនកាលបរិច្ឆេទផុតកំណត់នៃបណ្តុំសន្យារ៉ាប់រង នោះអត្ថប្រយោជន៍ផ្តល់ត្រឡប់សាច់ប្រាក់នឹងត្រូវផ្តល់ជូន។

អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងមរណភាព	100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
អត្ថប្រយោជន៍ផ្តល់ត្រឡប់សាច់ប្រាក់	ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតដល់កាលបរិច្ឆេទផុតកំណត់នៃបណ្តុំសន្យារ៉ាប់រង ក្នុងពេលដែលបណ្តុំសន្យារ៉ាប់រងមានសុពលភាព ហើយមិនមានការទាមទារសំណងណាមួយបានកើតឡើងក្រោមបណ្តុំសន្យារ៉ាប់រងផលិតផលមូលដ្ឋានទេ អត្ថប្រយោជន៍ផ្តល់ត្រឡប់សាច់ប្រាក់នឹងត្រូវផ្តល់ជូន។ ផ្តល់ត្រឡប់បុព្វលាភប្រចាំឆ្នាំដែលបានបង់ទាំងអស់វិញ (បុព្វលាភប្រចាំឆ្នាំនៃផលិតផលមូលដ្ឋាន x រយៈពេលបង់បុព្វលាភ)

ទទួលបានការការពារកាន់តែប្រសើរដោយបន្ថែមនូវអត្ថប្រយោជន៍ខាងក្រោម៖

- ✓ អត្ថប្រយោជន៍ការពារបន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ
- ✓ អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ
- ✓ អត្ថប្រយោជន៍បន្ថែមការការពារ
- ✓ អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង

I ការបង្ហាញអំពីអត្ថប្រយោជន៍ធានារ៉ាប់រង




អ្នកស្រីម៉ាលី / ២៥ឆ្នាំ

ឧទាហរណ៍ទី ១

អ្នកស្រីបានទិញនូវផលិតផល **GC ជីវិតប្រសើរ** ដែលមានទឹកប្រាក់ត្រូវបានធានា \$50,000 រយៈពេលធានារ៉ាប់រង 20ឆ្នាំ និងរយៈពេលបង់បុព្វលាភ 20ឆ្នាំ។

អ្នកស្រីបានបន្ថែមនូវ **អត្ថប្រយោជន៍ការពារបន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ** ដែលមានទឹកប្រាក់ត្រូវបានធានា \$250,000 និង **អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ** ដែលមានទឹកប្រាក់ត្រូវបានធានា \$50,000។

បុព្វលាភប្រចាំឆ្នាំសរុបដែលអ្នកស្រីត្រូវបង់គឺ \$1,345.50



ឧទាហរណ៍ទី ២

អ្នកស្រីបានទិញនូវផលិតផល **GC ជីវិតប្រសើរ** ដែលមានទឹកប្រាក់ត្រូវបានធានា \$50,000 រយៈពេលធានារ៉ាប់រង 20ឆ្នាំ និងរយៈពេលបង់បុព្វលាភ 20ឆ្នាំ។

បុព្វលាភប្រចាំឆ្នាំដែលអ្នកស្រីត្រូវបង់គឺ \$855



I ករណីមិនធានា

១. មរណភាព

មិនមានអត្ថប្រយោជន៍លើមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ។

(២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

(៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែងការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។

(៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬ ដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។

(២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។

(៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើក្នុងកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។

(៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។

(៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរតាមអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។

(៦) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស៊ីគ្រីចិត្ត ចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។

(៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

១) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល

២) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ

៣) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ

៤) រត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

(៨) អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

(៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការប្រជុំជុំ ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។



ចំណាំ៖

ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



វ៉ែនជាក ផ្ទះលេខ A១២ ផ្លូវR៨

ភូមិ ១ សង្កាត់ស្រះចក

ខណ្ឌដូនពេញ រាជធានីភ្នំពេញ